



សហព័ន្ធខ្មែរកម្ពុជាក្រោម

Khmers Kampuchea Krom Federation
ASIA – AUSTRALIA – EUROPE – NORTH AMERICA

KKF- 190 McNay Street, London • ON N5Y 1L3 • Tel: (856) 655-2117 • Fax: (856) 583-1503
<http://www.khmerkrom.org> E-mail: thach.thach@khmerkrom.org

ស្នើសុំផ្ដើម ឆ្នាំរក អដ្ឋស័ក ព. ស. ២៥៦០

ស្រុកយើង វប្បធម៌យើង

សូមថ្វាយបង្គំព្រះថេរវារ្យៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ ។

យើងខ្ញុំ សូមជំរាបសួររាជប្រទេសជនរួមឈាមជាទីគោរពរាប់អានទាំងក្នុង និងក្រៅស្រុក ។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំរក អដ្ឋស័ក ព. ស. ២៥៦០ នឹងឈានមកដល់នា ថ្ងៃទី ១៣, ១៤, ១៥ និង ១៦ ខែមេសា ឆ្នាំ ២០១៦ ខាងមុខនេះ យើងខ្ញុំសូមប្រគេនប្រគេន និងជំរាបបន្ទូលព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងជីវិតប្រចាំថ្ងៃរបស់ខ្មែរក្រោមយើងដែលរស់នៅក្រោមនឹមអាណានិគមដូចខាងក្រោម ។ សូមមេត្តាទានជ្រាប៖

ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រខ្មែរកម្ពុជាក្រោមបានកើតឡើងជាបន្តបន្ទាប់នៅដែនដីកម្ពុជាក្រោមដូចជា ដើមឈើទាល មហាវិបុលស ឧកញ៉ា សឹង គុយ និង ស្រះតូត្រូវរឹងស្ងួត ជាពិសេសមហាវិបុលស ឧកញ៉ា សឹង គុយ ត្រូវបានយកមកជ្រើសរើសជាវិបុលសអន្តរជាតិ ។

រដ្ឋាភិបាលកុម្មុយនិស្តក្រុងហាណូយនៅតែបន្តបំពានសិទ្ធិខ្មែរក្រោមម្ចាស់ស្រុក និងសិទ្ធិជនជាតិដើម បើទោះបីមានការព្រមានពីគណៈកម្មាធិការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិយ៉ាងណាក៏ដោយ ។ រដ្ឋាភិបាលកុម្មុយនិស្តយួនបានបន្តការបន្លំភ្នែកអន្តរជាតិ និងរិះគ្រប់មធ្យោបាយដើម្បីជ្រើសរើសទាំងអស់ដែលខ្លួនមាន ឬដែលខ្មែរក្រោមយើងហៅថា ល្បិចយួននោះ ។

រដ្ឋាភិបាលយួននៅតែបន្ត៖

- ១- បន្ត និងបំភ្លៃទាំងស្រុងនូវប្រវត្តិសាស្ត្រខ្មែរកែទៅជាយួន ។
- ២- បំពានលើកតិកា និងអនុសញ្ញាសិទ្ធិមនុស្ស ដែលខ្លួនជាហត្ថលេខី ដូចជា៖
 - កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច, សង្គមកិច្ច និងវប្បធម៌ បានចុះហត្ថលេខា ថ្ងៃទី ២៤

ខែធ្នូ ឆ្នាំ ១៩៨២ ។

-អនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និង នយោបាយ ដែលបានចុះហត្ថលេខា ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ១៩៨២ ។

-អនុសញ្ញាអន្តរជាតិស្តីពីការបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ ដែលបានចុះហត្ថលេខាថ្ងៃ ទី ១៨ ខែមករា ឆ្នាំ ២០០២ ។

-អនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងនឹងស្ត្រីភេទ ដែលបានចុះហត្ថលេខាថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ១៩៨២ និង អនុសញ្ញាបន្ថែម ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ១៩៨២ ។

-អនុសញ្ញាប្រឆាំងទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬ ទណ្ឌកម្មទៀតដែលយោរយៅអមនុស្សធម៌បានអនុម័ត ១៩៤៤ និង អនុសញ្ញាបន្ថែម ២០០០ ។

-អនុសញ្ញាស្តីពីសិទ្ធិកុមារ និងពិធីសារតាមចិត្តជ្រើសរើស ដែលបានចុះហត្ថលេខា នៅ ថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ១៩៩០ ។

រដ្ឋាភិបាលយួនបានបង្ហាញនូវអំណត់របស់ខ្លួនថា បានគោរពលើរាល់សិទ្ធិមនុស្ស និងបានបំពេញផែនការបំបាត់ភាពក្រីក្ររបស់អង្គការសហប្រជាជាតិយ៉ាងឆាប់រហ័សបំផុតផង ។ រដ្ឋាភិបាលក្រុងហាណូយបានបំពាននូវសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើម និងជាអ្នកដែលបានចុះហត្ថលេខា នាថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០០៧ រួមជាមួយនឹងប្រទេស ១៤៤ ទៀត ។

ព្រះតេជព្រះគុណ និង ជនរួមឈាមជាទីស្នេហា!

សិទ្ធិសេរីភាពមិនមែនយួនជាអ្នកផ្តល់ឲ្យនោះទេហើយក៏មិនមែនយួន ជាអ្នកសម្រេចនោះដែរ គឺ ជាសិទ្ធិដែលមានសម្រាប់គ្រប់ជាតិទាំងអស់លើពិភពលោក យ៉ាងណាមិញ ខ្មែរក្រោមត្រូវតែទាមទារមកវិញនូវអ្វីដែលយើងបាត់បង់ នូវអ្វីដែលយួនរំលោភយកទៅនោះ ។

យើងខ្ញុំព្រះករុណា សូមប្រសិទ្ធិពរសិរីសួស្តី ជ័យមង្គល វិបុលសុខ និងសូមទេវតាឆ្នាំថ្មីតាមថៃរក្សាព្រមទាំងផ្តល់នូវមង្គលទាំងពួងប្រកបដោយពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

កាលណា ថ្ងៃទី ១ ខែមេសា ឆ្នាំ ២០១៦



ថាច់ ឆឹក ថាច់
ប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម